



សុខភាពផ្លូវចិត្តចំពោះការចំណាយទៅលើវេជ្ជសាស្ត្រ



សុខភាពគឺជាទ្រព្យ

សុខភាពគឺជាកំណប់ទ្រព្យដែលមិនអាចកាត់ថ្លៃបាន និងជាមូលដ្ឋានគ្រឹះដ៏ធំបំផុតសម្រាប់មនុស្សម្នាក់ដើម្បីសម្រេចបាននូវគោលបំណងក្នុងជីវិត។ ទោះជាយ៉ាងណាក៏ដោយ បញ្ហាទាក់ទងនឹងសុខភាពក៏អាចកើតឡើងដោយមិនដឹងខ្លួន និងអាចប៉ះពាល់យ៉ាងខ្លាំងដល់ដំណើរជីវិត។

ដោយការមើលឃើញអំពីបញ្ហា ក្រុមហ៊ុនព្រូជិនសលសូមណែនាំផលិតផល **PRU សុខភាពខ្ញុំ** ដែលជួយប្រជាជនកម្ពុជាភ្ជាប់លាននាក់សម្រេចបាននូវគោលដៅជីវិតឱ្យរស់នៅប្រកបដោយសុភមង្គល និងរីករាយគ្រប់ពេលជាមួយមនុស្សជាទីស្រឡាញ់។



គម្រោងថែទាំសុខភាពសម្រាប់ផលិតផល PRU សុខភាពខ្ញុំ

ការការពារ(ដុល្លារអាមេរិក/រយៈពេលកំណត់នៃបណ្ណសន្យារ៉ាប់រង)		កញ្ចប់សំរិទ្ធ	កញ្ចប់ប្រាក់	កញ្ចប់មាស	កញ្ចប់ពេជ្រ
ទីតាំងភូមិសាស្ត្រ		កម្ពុជា	កម្ពុជា វៀតណាម និងថៃ	អាស៊ាន មិនរួមបញ្ចូលសាងហ្គាធុរ	អាស៊ាន
ទំហំអត្ថប្រយោជន៍រងប្រចាំឆ្នាំសរុប(អនុវត្តទៅលើចំណុចទី ១ ដល់ទី ៤)		\$5,000	\$10,000	\$30,000 (ទំហំអត្ថប្រយោជន៍រងសម្រាប់ប្រទេស កម្ពុជា \$10,000)	\$50,000 (ទំហំអត្ថប្រយោជន៍រងសម្រាប់ប្រទេស កម្ពុជា \$10,000)
ចំនួនអតិបរិមាត្រងការចូលរួមចំណែកក្នុងការចំណាយ (២០%) ក្នុងហេតុការណ៍តែមួយ		\$100	\$150	\$500	\$700
1 ការព្យាបាលជំងឺមហារីក					
1.1	ការសម្រាកព្យាបាលជំងឺមហារីកដោយសម្រាកព្យាបាលនៅមន្ទីរពេទ្យ និងមិនសម្រាកនៅ មន្ទីរពេទ្យ(រួមមានការព្យាបាលដោយប្រើគីមី ការព្យាបាលដោយកាំរស្មី ការព្យាបាលដោយ កំណត់គោលដៅ) (មិនមានទំហំអត្ថប្រយោជន៍តាមប្រភេទប៉ុន្តែទំហំអត្ថប្រយោជន៍ផ្ទៃបន្តបន្ទាប់ និង ការស្នាក់នៅអនុវត្តតាមចំណុច ១.២)	រហូតដល់ទំហំអត្ថ ប្រយោជន៍រងប្រចាំឆ្នាំសរុប	រហូតដល់ទំហំអត្ថ ប្រយោជន៍រងប្រចាំឆ្នាំសរុប	រហូតដល់ទំហំអត្ថ ប្រយោជន៍រងប្រចាំឆ្នាំសរុប	រហូតដល់ទំហំអត្ថ ប្រយោជន៍រងប្រចាំឆ្នាំសរុប
1.2	ថ្លៃបន្ទប់ និង ការស្នាក់នៅជាក់ស្តែង (ច្រើនបំផុតត្រឹម ៨០ ថ្ងៃរួមបញ្ចូលអត្ថ ប្រយោជន៍ប្រពោធនកម្មICU)	\$25	\$50	\$250	\$500
2 ការសម្រាកព្យាបាលដែលមិនមែនជាជំងឺមហារីក ទំហំអត្ថប្រយោជន៍រង(លើកលែងជំងឺមហារីក)					
2.1	ថ្លៃបន្ទប់ និង ការស្នាក់នៅជាក់ស្តែង (ច្រើនបំផុតត្រឹម ៨០ ថ្ងៃរួមបញ្ចូលអត្ថ ប្រយោជន៍ប្រពោធនកម្មICU)	\$25	\$50	\$250	\$500
2.2	ថ្លៃចំណាយជាក់ស្តែងផ្នែកប្រពោធនកម្មក្នុងមួយថ្ងៃ(ច្រើនបំផុតត្រឹម៣០ថ្ងៃ)	\$50	\$100	\$500	\$1,000
2.3	ថ្លៃចំណាយជាក់ស្តែងទៅលើការរក្សាកាត់ដោយសម្រាកនៅមន្ទីរពេទ្យ	\$500	\$1,000	\$10,000	\$25,000 (សម្រាប់ប្រទេសកម្ពុជា \$10,000)
2.4	ថ្លៃចំណាយជាក់ស្តែងទៅលើការព្យាបាលមុនពេលចូលសម្រាកនៅមន្ទីរពេទ្យ (រហូតដល់៣០ថ្ងៃមុនថ្ងៃចូលសម្រាកមន្ទីរពេទ្យ)	\$100	\$250	\$500	\$1,000
2.5	ថ្លៃចំណាយជាក់ស្តែងទៅលើការព្យាបាលក្រោយពេលចាកចេញពីមន្ទីរពេទ្យច្រើន បំផុតត្រឹម ៥ ដង (៦០ ថ្ងៃបន្ទាប់ពីចេញពីមន្ទីរពេទ្យ)	\$100	\$250	\$500	\$1,000
2.6	ថ្លៃចំណាយជាក់ស្តែងទៅលើសេវាក្នុងមន្ទីរពេទ្យ និងសេវាពាក់ព័ន្ធផ្សេងៗ	\$1,000	\$2,000	\$6,000	\$10,000
2.7	ថ្លៃចំណាយជាក់ស្តែងទៅលើថយន្តសង្គ្រោះបន្ទាន់	\$50	\$100	\$300	\$500

គម្រោងថែទាំសុខភាពសម្រាប់ផលិតផល PRU សុខភាពខ្ញុំ

ធានារ៉ាប់រង(ដុល្លារអាមេរិក/រយៈពេលកំណត់នៃបណ្ណសន្យារ៉ាប់រង)		កញ្ចប់សំរិទ្ធ	កញ្ចប់ប្រាក់	កញ្ចប់មាស	កញ្ចប់ពេជ្រ
ទីតាំងភូមិសាស្ត្រ		កម្ពុជា	កម្ពុជា វៀតណាម និងថៃ	អាស៊ាន មិនរួមបញ្ចូលសាំងហ្គាពួរ	អាស៊ាន
ទំហំអត្ថប្រយោជន៍រងប្រចាំឆ្នាំសរុប(អនុវត្តទៅលើចំណុចទី ១ ដល់ទី ៤)		\$5,000	\$10,000	\$30,000 (ទំហំអត្ថប្រយោជន៍រងសម្រាប់ប្រទេស កម្ពុជា \$10,000)	\$50,000 (ទំហំអត្ថប្រយោជន៍រងសម្រាប់ប្រទេស កម្ពុជាa \$10,000)†
ចំនួនអតិបរិមាត្នក្នុងការចូលរួមចំណែកក្នុងការចំណាយ (២០%) ក្នុងហេតុការណ៍តែមួយ		\$100	\$150	\$500	\$700
3 ការព្យាបាលដោយមិនចាំបាច់សម្រាកនៅមន្ទីរពេទ្យ					
3.1	ថ្លៃចំណាយជាក់ស្តែងទៅលើការវះកាត់ក្នុងថ្ងៃ	\$100	\$200	\$500	\$2,000
3.2	ថ្លៃចំណាយជាក់ស្តែងទៅលើការលាងឈាម	\$500	\$1,000	\$3,000	\$5,000
4 ផលវិបាកនៃការមានគភ៌ (អ្នកត្រូវបានធានារ៉ាប់រងត្រូវតែមានអាយុចាប់ពី ២៩-៤០ ឆ្នាំ)					
4.1	ថ្លៃសម្រាកព្យាបាលនៅមន្ទីរពេទ្យជាក់ស្តែង (រយៈពេលរង់ចាំ ៣៦៥ថ្ងៃ)	\$500	\$1,000	\$3,000	\$5,000
5 PRUអ្នកការពារ* (អត្ថប្រយោជន៍បន្ថែមទៅលើករណីមរណភាព ឬ ពិការភាពទាំងស្រុងនិងជាអចិន្ត្រៃយ៍)					
5.1	ករណីមរណភាព ឬ ពិការភាពទាំងស្រុងនិងជាអចិន្ត្រៃយ៍ (ដោយមូលហេតុណាមួយ)	\$5,000	\$10,000	\$30,000	\$50,000

ចំណាំ

(១) ៖ ទំហំអត្ថប្រយោជន៍រងប្រចាំឆ្នាំសរុប គឺជាចំនួនអតិបរមាទូទាត់សម្រាប់ ការចំណាយវេជ្ជសាស្ត្រដែលកើតឡើងសម្រាប់សេវាកម្មចាំបាច់ផ្នែកវេជ្ជសាស្ត្រ ក្នុងអំឡុងឆ្នាំបណ្ណសន្យារ៉ាប់រង។ ទំហំអត្ថប្រយោជន៍រង គឺជាការចំណាយជាអតិបរមាទៅលើប្រភេទនៃការចំណាយវេជ្ជសាស្ត្រនីមួយៗ ក្នុងអំឡុងឆ្នាំបណ្ណសន្យារ៉ាប់រង។

(២) ៖ ការចូលរួមចំណែកក្នុងការចំណាយ គឺជាចំនួនទឹកប្រាក់នៃថ្លៃព្យាបាលជាក់ស្តែងដែលម្ចាស់ បណ្ណសន្យារ៉ាប់រងត្រូវទទួលខុសត្រូវក្នុងការបង់សម្រាប់ព្រឹត្តិការណ៍ធានារ៉ាប់រងនីមួយៗ។ទំនួលខុសត្រូវរបស់អ្នកត្រូវបានធានារ៉ាប់រងក្នុងការចូលរួមចំណែកក្នុងការចំណាយ អាច លើសពីចំនួនទឹកប្រាក់កំណត់ នៅពេលដែលការទាមទារសំណងសម្រាប់ប្រភេទនៃការចំណាយវេជ្ជសាស្ត្រនីមួយៗ លើសពីទំហំអត្ថប្រយោជន៍រង។

(៣) ៖ ក្នុងករណីមរណភាព ឬ ពិការភាពទាំងស្រុង និងជាអចិន្ត្រៃយ៍ ក្នុងអំឡុងពេល ឬ បន្ទាប់ពីពេលចាកចេញពី មន្ទីរពេទ្យ អត្ថប្រយោជន៍នៃការចំណាយវេជ្ជសាស្ត្រសម្រាប់ការព្យាបាលចុងក្រោយ នៅមុនពេលមានការបញ្ជាក់ពីមរណ ភាព ឬ ពិការភាពទាំងស្រុង និង ជាអចិន្ត្រៃយ៍ដោយវេជ្ជបណ្ឌិត នឹងអាចទាមទារសំណងបាន។ បណ្ណសន្យារ៉ាប់រងនឹងត្រូវ បញ្ចប់ បន្ទាប់ពីការទូទាត់អត្ថប្រយោជន៍មរណភាព ឬ ពិការទាំងស្រុង និងជាអចិន្ត្រៃយ៍។

(៤) ៖ កញ្ចប់ **PRUសុខភាពខ្ញុំ** គឺរួមបញ្ចូលជាមួយ ធានារ៉ាប់រងបន្ថែម **PRUសុខភាពខ្ញុំ** ភ្ជាប់មកជាមួយកញ្ចប់មូលដ្ឋាន **PRUអ្នកការពារ**។

ហេតុអ្វីបានជាត្រូវជ្រើសរើស

PRU សុខភាពខ្ញុំ



- ☑ ផ្ដោតលើអត្ថប្រយោជន៍សុខភាពរបស់លោកអ្នក ដែលចំណាយថ្លៃព្យាបាលរបស់អ្នករហូតដល់ ជាសះស្បើយ។
- ☑ អត្ថប្រយោជន៍ 100% ទៅលើករណីមរណភាព ឬ ពិការភាពទាំងស្រុងនិងជាអចិន្ត្រៃយ៍ ដោយសារ មូលហេតុណាមួយ។
- ☑ អត្ថប្រយោជន៍លើការចំណាយព្យាបាលរហូតដល់ 100% ចាប់ផ្ដើមពីឆ្នាំទី 1។
- ☑ ការធានារ៉ាប់រងមុនចូលមន្ទីរពេទ្យរហូតដល់ 30 ថ្ងៃនិងអត្ថប្រយោជន៍ក្រោយពេលសម្រាកនៅ មន្ទីរពេទ្យរហូតដល់ 60 ថ្ងៃ។
- ☑ មិនចាំបាច់ទូទាត់ប្រាក់ផ្ទាល់ខ្លួន បើសិនព្យាបាល ជាមួយមន្ទីរពេទ្យ ឬស្ថាប័នដែលជាដៃគូសហការ របស់ព្រូជីនសល ទាំងក្នុង និងក្រៅប្រទេសនៅ តំបន់អាស៊ាន



ការបង្ហាញទី១ លោក ជា សម្បត្តិ អាយុ៣៥ឆ្នាំ ទិញ **PRU សុខភាពខ្ញុំ** កញ្ចប់សំរិទ្ធ ដែលមានអត្ថប្រយោជន៍ចំនួន ៥,០០០ដុល្លារអាមេរិក។ គាត់ត្រូវបានចូលសម្រាកក្នុងមន្ទីរពេទ្យអស់រយៈពេល៣០ថ្ងៃ ដោយសារជំងឺដែលជំងឺនោះស្ថិតនៅក្រោមការការពារ (ថ្លៃចំណាយជាក់ស្តែងសរុបតាមផ្នែកនីមួយៗសម្រាប់ការទាមទារសំណងលើកទី១ត្រូវបានបង្ហាញដូចខាងក្រោម៖

អត្ថប្រយោជន៍	ថ្លៃចំណាយជាក់ស្តែង	អត្ថប្រយោជន៍ទូទាត់សំណងក្រោយដកចេញទំហំអត្ថប្រយោជន៍រង	ការចូលរួមចំណែកក្នុងការចំណាយ (២០%)	ក្រោយដកចេញការចូលរួមចំណែកក្នុងការចំណាយ (២០%)
ថ្លៃបន្ទប់ និង ការស្នាក់នៅ	៩០០ ដុល្លារអាមេរិក (៣០ដុល្លារអាមេរិកក្នុងមួយថ្ងៃ x ៣០)	៧៥០ ដុល្លារអាមេរិក (២៥ដុល្លារអាមេរិកក្នុងមួយថ្ងៃ x ៣០)	១៥០ ដុល្លារអាមេរិក	៦០០ ដុល្លារអាមេរិក
ការវះកាត់ដោយសម្រាកនៅមន្ទីរពេទ្យ	៦០០ ដុល្លារអាមេរិក	៥០០ ដុល្លារអាមេរិក	១០០ ដុល្លារអាមេរិក	៤០០ ដុល្លារអាមេរិក
សេវាក្នុងមន្ទីរពេទ្យ និងសេវាពាក់ព័ន្ធផ្សេងៗ	១០០០ ដុល្លារអាមេរិក	១០០០ ដុល្លារអាមេរិក	២០០ ដុល្លារអាមេរិក	៨០០ ដុល្លារអាមេរិក
ការកែតម្រូវលើដែនកំណត់នៃការចូលរួមចំណែកក្នុងការចំណាយ	ការចូលរួមចំណែកអតិបរមាក្នុងហេតុការណ៍តែមួយគឺ ១០០ ដុល្លារអាមេរិក។ ទឹកប្រាក់ ៣៥០ ដុល្លារអាមេរិកត្រូវបានសងត្រលប់ទៅអតិថិជនវិញ។			៣៥០ ដុល្លារអាមេរិក
អត្ថប្រយោជន៍ត្រូវទូទាត់ជូន	២៥០០ ដុល្លារអាមេរិក	២២៥០ ដុល្លារអាមេរិក	១០០ ដុល្លារអាមេរិក	២១៥០ ដុល្លារអាមេរិក

ចំនួនទឹកប្រាក់សំណង**២,១៥០**ដុល្លារអាមេរិកត្រូវបានទូទាត់ជូន។ បុគ្គលសន្យារ៉ាប់រងនៅបន្តផ្តល់ការធានារ៉ាប់រងដល់អ្នកត្រូវបានធានារ៉ាប់រងនូវអត្ថប្រយោជន៍ដែលនៅសល់**២,៨៥០**ដុល្លារអាមេរិក (=៥,០០០-២,១៥០)។

បុគ្គលសន្យារ៉ាប់រងឆ្នាំទី១
ត្រូវបានបញ្ចប់


ឆ្នាំទី១
បុព្វលាភធានារ៉ាប់រង **១៩៨.០៥** ដុល្លារអាមេរិក

ឆ្នាំទី២*
បុព្វលាភធានារ៉ាប់រង = **១៩៨.០៥ ដុល្លារអាមេរិក****
អត្ថប្រយោជន៍នៃPRUសុខភាពខ្ញុំមានសុពលភាពបន្តជាមួយការធានាពេញលេញនៅក្រោមបុគ្គលសន្យារ៉ាប់រងនេះ

ការបង្ហាញទី២ លោក ជា សំបូរ អាយុ៣០ឆ្នាំ ទិញ PRU សុខភាពខ្ញុំ កញ្ចប់សំរឹទ្ធ ដែលមានអត្ថប្រយោជន៍ចំនួន ៥,០០០ដុល្លារអាមេរិក។ គាត់ត្រូវបានវិនិច្ឆ័យថាមានជំងឺមហារីក។ គាត់បានទទួលការសម្រាកព្យាបាល ទៅលើស្ថានភាពដែលមានការធានាជាមួយថ្លៃចំណាយជាក់ស្តែងសរុប ២,០០០ដុល្លារអាមេរិក សម្រាប់ការទាញទារសំណងលើកដំបូង។ បន្ទាប់មកមានការទាញទារសំណងលើកទី២ក្នុងកំឡុងឆ្នាំបណ្ណសន្យារ៉ាប់រង តែមួយ ដែលមានថ្លៃជាក់ស្តែងសរុប ៣,១០០ដុល្លារអាមេរិក ហើយវាត្រូវបានបញ្ជាក់ថាជាការព្យាបាលតែមួយដូចទៅនឹងការទាញទារសំណងលើកដំបូង។

អត្ថប្រយោជន៍	ថ្លៃចំណាយជាក់ស្តែង	អត្ថប្រយោជន៍ទូទាត់សំណងក្រោយដកចេញទំហំអត្ថប្រយោជន៍រង	ការចូលរួមចំណែកក្នុងការចំណាយ (២០%)	ក្រោយដកចេញការចូលរួមចំណែកក្នុងការចំណាយ (២០%)
ការព្យាបាលជំងឺមហារីក	២០០០ ដុល្លារអាមេរិក	២០០០ ដុល្លារអាមេរិក	៤០០ ដុល្លារអាមេរិក	១៦០០ ដុល្លារអាមេរិក
ការកែតម្រូវលើដែនកំណត់នៃការចូលរួមចំណែកក្នុងការចំណាយ	ការចូលរួមចំណែកអតិបរមាក្នុងហេតុការណ៍តែមួយគឺ ១០០ ដុល្លារអាមេរិក។ ទឹកប្រាក់ ៣០០ដុល្លារអាមេរិក ត្រូវបានសងត្រលប់ទៅអតិថិជនវិញ។		៣០០ ដុល្លារអាមេរិក	
អត្ថប្រយោជន៍ត្រូវទូទាត់ជូន	២០០០ ដុល្លារអាមេរិក		១០០ ដុល្លារអាមេរិក	១០០ ដុល្លារអាមេរិក

អត្ថប្រយោជន៍	ថ្លៃចំណាយជាក់ស្តែង	អត្ថប្រយោជន៍ទូទាត់សំណងក្រោយដកចេញទំហំអត្ថប្រយោជន៍រង	ការចូលរួមចំណែកក្នុងការចំណាយ (២០%)	ក្រោយដកចេញការចូលរួមចំណែកក្នុងការចំណាយ (២០%)
ការព្យាបាលជំងឺមហារីក	៣១០០ ដុល្លារ	៣១០០ ដុល្លារ	៦២០ ដុល្លារ	២៤៨០ ដុល្លារ
ការកែតម្រូវលើដែនកំណត់នៃការចូលរួមចំណែកក្នុងការចំណាយ	ការចូលរួមចំណែកអតិបរមាក្នុងហេតុការណ៍តែមួយគឺបានទូទាត់នៅសំណងលើកទី១។ ដោយជាហេតុការណ៍តែមួយ ដូច្នេះមិនមានការចូលរួមចំណែកចំណាយទៀតទេ។ ទឹកប្រាក់៦២០ដុល្លារអាមេរិក ត្រូវបានសងត្រលប់ទៅអតិថិជនវិញ។		៦២០ ដុល្លារ	
អត្ថប្រយោជន៍ត្រូវទូទាត់ជូន	៣១០០ ដុល្លារ		០ ដុល្លារ	៣១០០ ដុល្លារ



(*) ម្ចាស់បណ្ណសន្យារ៉ាប់រង និងក្រុមហ៊ុនរក្សាសិទ្ធិក្នុងការមិនបន្តបណ្ណសន្យារ៉ាប់រងឡើងវិញ។
 (**) បុព្វលាភធានារ៉ាប់រងអាចប្រែប្រួលទៅតាមអតិផរណាផ្នែកវេជ្ជសាស្ត្រ ដែលការប្រែប្រួលនេះស្របតាមការអនុម័តពីនិយ័តករធានារ៉ាប់រងកម្ពុជា។

ការពន្យល់និយមន័យនៅក្នុងបណ្ណសន្យារ៉ាប់រង

ឆ្នាំបណ្ណសន្យារ៉ាប់រង គឺជារយៈពេលចាប់ពីកាលបរិច្ឆេទមានសុពលភាពនៃបណ្ណសន្យារ៉ាប់រងរហូតដល់កាល បរិច្ឆេទឧបប្រចាំឆ្នាំនៃបណ្ណសន្យារ៉ាប់រងបន្ទាប់។

ការសម្រាកព្យាបាល សំដៅដល់រយៈពេលមួយដែលអ្នកត្រូវបានធានារ៉ាប់រងស្នាក់នៅក្នុងមន្ទីរពេទ្យរយៈពេល អប្បបរមា 6 ម៉ោងតាមវេជ្ជបញ្ជារបស់វេជ្ជបណ្ឌិត និង បន្តស្នាក់នៅមន្ទីរពេទ្យរហូតដល់ពេលចាកចេញពីមន្ទីរពេទ្យ។ រយៈពេល អប្បបរមា 6 ម៉ោងក៏ត្រូវបានអនុវត្តក្នុងស្ថានភាពនៅពេលដែលអ្នកត្រូវបានធានារ៉ាប់រងបានទទួលមរណភាពមុនរយៈពេល 6 ម៉ោង បន្ទាប់ពីចូលសម្រាកព្យាបាលក្នុងមន្ទីរពេទ្យ ។ ការសម្រាកព្យាបាលនឹងត្រូវបញ្ជាក់តាមរយៈវិក័យប័ត្របន្ទប់ និង ការស្នាក់នៅដែលចេញដោយ មន្ទីរពេទ្យ ហើយគ្មានកាលៈទេសៈណាដែលក្រុមហ៊ុននឹងបង់ថ្លៃចំណាយច្រើនជាងមួយ(1)ថ្ងៃនៃអត្ថប្រយោជន៍ប្រចាំថ្ងៃសម្រាប់ការស្នាក់នៅមន្ទីរពេទ្យក្នុងមួយ(1)ថ្ងៃឡើយ។

ការព្យាបាលដោយមិនចាំបាច់សម្រាកនៅមន្ទីរពេទ្យ សំដៅដល់ការព្យាបាលដោយវេជ្ជសាស្ត្រដែលអ្នកត្រូវបាន ធានារ៉ាប់រងទទួលបានពីស្ថាប័នផ្តល់សេវាព្យាបាលជំងឺដោយមិនចាំបាច់សម្រាកព្យាបាល ឬ មន្ទីរពេទ្យដែល បានបញ្ជាក់ ដោយវេជ្ជបណ្ឌិត។

រយៈពេលរង់ចាំ សំដៅទៅលើរយៈពេលជាក់លាក់ណាមួយបន្ទាប់ពីកាលបរិច្ឆេទចេញបណ្ណសន្យារ៉ាប់រងឬបន្ទាប់ពីកាលបរិច្ឆេទបន្តសុពលភាពសន្យារ៉ាប់រងឡើងវិញ ឬកាលបរិច្ឆេទផ្លាស់ប្តូរផែនការសុខភាព (បន្ថែមអត្ថប្រយោជន៍ថ្មី ឬតម្លើង អត្ថប្រយោជន៍ដែលមានស្រាប់) នៃបណ្ណសន្យារ៉ាប់រងនៃផលិតផលធានារ៉ាប់រងបន្ថែមនេះ ឬផលិតផលធានារ៉ាប់រងបន្ថែមណាមួយផ្សេងទៀតដោយយកកាលបរិច្ឆេទចុងក្រោយគេ ហើយនៅក្នុងអំឡុងពេលនេះនឹងមិនមានសំណង ឬអត្ថ ប្រយោជន៍ណាមួយត្រូវផ្តល់ជូនទេ។

កាលបរិច្ឆេទមានសុពលភាពនៃបណ្ណសន្យារ៉ាប់រង គឺជាកាលបរិច្ឆេទដែលត្រូវបានបញ្ជាក់នៅក្នុងវិញ្ញាបនបត្រធានារ៉ាប់រងអាយុជីវិត ហើយគឺជាកាលបរិច្ឆេទដែលម្ចាស់បណ្ណសន្យារ៉ាប់រងបានបំពេញយ៉ាងត្រឹមត្រូវនូវទម្រង់បែបបទ ពាក្យ ស្នើសុំធានារ៉ាប់រង និងបង់បុព្វលាភធានារ៉ាប់រងគ្រប់ចំនួន ដោយយកកាលបរិច្ឆេទចុងក្រោយគេ យោងតាម ឯកសារនៃបណ្ណសន្យារ៉ាប់រងដូចមានចែងក្នុងឯកសារនេះ ដរាបណាអ្នកត្រូវបានធានារ៉ាប់រងនៅតែមានជីវិតនៅ កាលបរិច្ឆេទចេញ វិញ្ញាបនបត្រធានារ៉ាប់រងអាយុជីវិត។

កាលបរិច្ឆេទបន្តសុពលភាពបណ្ណសន្យារ៉ាប់រង គឺជាថ្ងៃនៃកាលបរិច្ឆេទឧបប្រចាំឆ្នាំនៃផលិតផលធានារ៉ាប់រងបន្ថែមនេះ។



ករណីមិនធានា



ករណីមិនធានាក្នុងការព្យាបាលវេជ្ជសាស្ត្ររួមមាន ប៉ុន្តែ មិនកំណត់ចំពោះ៖

1. ស្ថានភាព ឬ ជំងឺមានពីមុនស្រាប់
2. ភាពមិនប្រក្រតីពីកំណើត
3. បញ្ហាការគ្មានកូនឬភាពអារ ការមានផ្ទៃពោះមិនប្រក្រតី លើកលែងតែមានការវាស់វែងជាពិសេស
4. ការព្យាបាលភាពអារ ឬ ការក្រៀវ
5. គិលានុបដ្ឋាយិកាឯកជន ជំងឺអេដស៍ជំងឺឬដែលទាក់ទងនឹង មេរោគអេដស៍ និងជំងឺដែលអាចឆ្លងបាន
6. ការព្យាបាលជំងឺក្លាយខ្លាច ឬជំងឺផ្លូវចិត្ត ឬជំងឺទាក់ទងនឹង ផ្លូវចិត្ត
7. ការរងរបួសដែលមកពីសកម្មភាពដែលប្រឈមនឹងគ្រោះថ្នាក់
8. ការប៉ុនប៉ងធ្វើអត្តឃាត ឬការធ្វើអត្តឃាត ឬធ្វើឲ្យរបួស ខ្លួនឯង
9. ការរងរបួសដែលមកពីការចូលរួមសកម្មភាពឧក្រិដ្ឋកម្ម
10. ការព្យាបាលដោយខ្លួនឯងឬសាច់ញាតិ
11. សង្គ្រាម ការរំលោភបំពាន បដិវត្ត ឬអំពើហិង្សាយោបាយ ផ្សេងៗ
12. ការព្យាបាលមិនចាំបាច់តាមវេជ្ជសាស្ត្រ (រួមបញ្ចូលការពិនិត្យរាងកាយជាប្រចាំ ការព្យាបាលភាពអារ ការវះកាត់កែសម្ផស្ស ការព្យាបាលផ្ទេរ ការចាក់ថ្នាំបង្ការរោគ ។ល។)
13. ការហោះហើរជាលក្ខណៈឯកជនមិនជាមួយក្រុមហ៊ុន អាកាសចរណ៍ទូទៅ

កំណត់ចំណាំ

- សូមអានឯកសារបណ្តុះបណ្តាលសម្រាប់ព័ត៌មានលម្អិតចំពោះករណីមិនធានា និងរយៈពេលរង់ចាំ។
- ផលិតផលធានារ៉ាប់រងបន្ថែម **PRU** សុខភាពខ្ញុំត្រូវតែទិញជាមួយផលិតផល PRU អ្នកការពារ

ចំណុចសំខាន់ៗផ្សេងទៀតរបស់
PRU សុខភាពខ្ញុំ



- ☑ អាយុអ្នកត្រូវបានធានារ៉ាប់រង អាយុ១០ ដល់ ៦០
 - ☑ អាយុផុតកំណត់ធានារ៉ាប់រង ត្រឹមអាយុ៧០ឆ្នាំ
 - ☑ រយៈពេលកំណត់នៃ
បណ្ណសន្យារ៉ាប់រង រយៈពេលកំណត់ ១ឆ្នាំ
-
- ☑ ម្ចាស់បណ្ណធានារ៉ាប់រងអាចជារកញ្ចប់ណាមួយក្នុងកញ្ចប់
PRU សុខភាពខ្ញុំ
 - ☑ អ្នកត្រូវបានធានារ៉ាប់រងអាយុជីវិតអាចជាប់បានតែផលិតផល
ធានារ៉ាប់រងបន្ថែម **PRU សុខភាពខ្ញុំ** ដែលស្មើ ឬទាបជាង
ម្ចាស់បណ្ណធានារ៉ាប់រង





ទំនាក់ទំនងមកកាន់យើងខ្ញុំឥឡូវនេះ

☎ 023 964 222

☎ 1800 21 22 23 (តាមតំបន់)

✉ info@prudential.com.kh

🌐 www.prudential.com.kh

📍 អគារវីត្រាស់ថាវើរ ជាន់ផ្ទាល់ដី, #២៤ ផ្លូវ
លេខ ១៦៩ (មហាវិថីឆេកូស្លូវ៉ាគី) សង្កាត់
វាលវង់ ខណ្ឌ ៧ មករា រាជធានីភ្នំពេញ
ព្រះរាជាណាចក្រកម្ពុជា ប្រអប់សំបុត្រលេខ
៤១៧



ក្រុមការងាររបស់យើងត្រៀមខ្លួនរួចរាល់សម្រាប់
ឆ្លើយតបទៅនឹងរាល់សំណួរដែលអ្នកមាន

យើងខ្ញុំរីករាយនឹងជួយស្វែងរកជម្រើសដំណោះស្រាយ
ដែលស័ក្តិសមបំផុតសម្រាប់អ្នក និងគ្រួសារអ្នក។